



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ពេជ្ជកម្ម

នគរបាល

ស្ថិតិ

ការយុត្តិ និង ការប្រព្រឹត្តិភាពរបស់អាណាពកម្មជាប្រចាំឆ្នាំ

នគរបាលកំណត់ពីនិង និង នគរបាលការដោយសារពីនិង

រាជក្រឹតាឌីជាមុន

- បានយើងរដ្ឋធម្មន៍ឡើងព្រះរាជាណាចក្រកម្ពុជា
- បានយើងព្រះរាជក្រឹត្យលេខ នស/រកត/១៩៨៨/៧២ ចុះថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៨៨ ស្តីពីការ នៃដំសារជាតិបាលឡើងព្រះរាជាណាចក្រកម្ពុជា
- បានយើងព្រះរាជក្រឹត្យលេខ ០២/នស/៩៩ ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ១៩៨៩ ដើម្បីប្រកាសអោយ ប្រើប្រាប់ស្ថិតិការរៀបចំ និង ការប្រព្រឹត្តិទេវនៃការណែនាំអង្គភាព
- បានយើងព្រះរាជក្រឹត្យលេខ នស/រកម/០៥៩៥/០៣ ចុះថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ១៩៩៥ ដើម្បី ប្រកាសឱ្យប្រើប្រាប់ស្ថិតិការហាមប្រើប្រាស់ត្រាប់មិនគូប្រកេទប្រជាមុនុស្ស
- បានយើងព្រះរាជក្រឹត្យលេខ នស/រកត/០៥០០/៩៦០ ចុះថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០០០ ស្តីពីការ បង្កើតអាណាពកម្មជាប្រចាំឆ្នាំ នៃការប្រព្រឹត្តិភាពកំណត់មីន និង សង្គមជាតិការដោយសារមីន
- បានយើងព្រះរាជក្រឹត្យលេខ នស/រកត/០៥០០/៩៦១ ចុះថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការ នៃដំសារមិនត្រូវបានប្រចាំឆ្នាំ នៃការប្រព្រឹត្តិភាពកំណត់មីន
- និងសង្គមជាតិការដោយសារមីន
- បានយើងព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/២៩៨ ចុះថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០០៩ ស្តីពី មជ្ឈមណ្ឌលសកម្មការប្រចាំឆ្នាំ នៃការប្រព្រឹត្តិភាពកំណត់មីន
- យោងតាមការចាំបាច់របស់រាជក្រឹត្យបាល ។

សំណង់

ចំពុកទី ១

ចិត្តប្បញ្ញត្តិទូទៅ

ចំពុកទី ២ :

អនុក្រឹត្យនេះកំណត់ការរៀបចំ និង ការប្រព័ន្ធដែរបស់អាជ្ញាធរកម្មជាព្រៃបំគ្រងសកម្មភាពកំចាត់មិន និង សង្គមដែលពិភាក្សាដោយសារមិន និង កំណត់នូវត្រួតវាទី និង ការកិច្ចអគ្គលេខាធិការដ្ឋាន និង នាយកដ្ឋាននានាដែលនៅចំណេះ។ អាជ្ញាធរកម្មជាព្រៃបំគ្រងសកម្មភាពកំចាត់មិន និង សង្គមដែលពិភាក្សាដោយសារមិន អាចហេតុថា “អាជ្ញាធរសកម្មភាពមិនកម្មជា” បុ “អាជ្ញាធរមិន” បុ ហេតុអគ្គរកាត់ភាសាអង់គ្លេសថា “សុ.អី.អ.អ” (CMAA) នៅក្នុងអនុក្រឹត្យនេះហេតុថា “អាជ្ញាធរ” ។

ចំពុកទី ៣

វិធានន័យ

ចំពុកទី ៤ :

៤.១. ប័ណ្ណមុខយោងរបៀបដែលអនុការប្រព័ន្ធបានប្រើប្រាស់ប្រចាំខែ : គឺជាផីតិវិធីដែលអនុការប្រព័ន្ធបានប្រើប្រាស់ប្រចាំខែ ត្រូវបានការឡើង ស្ថាល់ជាថ្នូរការចោរមានសមត្ថភាពក្នុងការរៀបចំដែលការ គ្រប់គ្រង និងធ្វើប្រព័ន្ធបានប្រចាំខែ ដើម្បីប្រើប្រាស់ប្រចាំខែ និងប្រើប្រាស់ប្រចាំខែ ។

៤.២. មាត្រាប្រចាំខែ : សំដែលឈើអនុការ ក្រុមហ៊ុន សមាគម ស្ថាបនិក នូងប្រទេស និង អនុរដ្ឋាន ព្រម ទាំងបណ្តាប្រទេសដែលបានសន្យាត្រូវដែលបានប្រចាំខែ បុច្ចិក ដោយជាល់ ប្រជាធិបតេយ្យ ដែលសកម្មភាពទាំងឡាយ ទាំងការកំចាត់មិន និង តំរែងអភិវឌ្ឍន៍ដោយចំណេះ មានបេក្ខជារចនាសម្ព័ន្ត ការអប់រំ ការចំណេះសុខភាព ។ នូងប្រទេសកម្មជា ។

៤.៣. អមពលទ្វាក់ទ្រ : សំដែលឈើត្រូវសម្រួលិសំរាប់ប្រើប្រាស់បានរយៈពេលយុរៈ មានជាមាតិ អាការ សំរាប់បិវីការ ដីធ្លី ដែលមានវត្ថុមានជាយុបិយ ហើយដែលត្រូវប្រើប្រាស់ក្នុងប្រព័ន្ធបានប្រចាំខែ និងប្រចាំខែ ។

៤.៤. អាជ្ញាធរ : គឺជាវិញ្ញាបនប័ត្រដែលចេញឱ្យដោយ “អាជ្ញាធរ” ចំពោះអនុការប្រព័ន្ធបានប្រចាំខែ ឡាយដែលមានសមត្ថភាពអាចបំរើសវាកម្មលើកិច្ចប្រព័ន្ធបានប្រចាំខែ ដូចជាកម្មវិធីយល់ដឹងពីមិន កម្ម

និងធ្វើឱ្យដាក់ស្រាវជ្រាវរឹងការមីន កម្មវិធីបាលសំភាពមីន កម្មវិធីបឹកបីន កម្មវិធីសង្គម ជនពិការដោយសារមីន កម្មវិធីអភិវឌ្ឍន៍បច្ចេកទេសជាផើម ។

២.៥. អង្គការរបាយការជាតិ និងអនុរាជាណាចក្រ : សំដើលើអង្គការជាតិ និង អនុរាជាណាចក្រ និង បុគ្គលិោលពាក់ព័ន្ធនឹង “សកម្មភាពកំចាត់មីន” ដោយរូមទាំងស្ថាប័នរបស់ដ្ឋាកិច្ច អង្គការរោករដ្ឋាភិបាល អង្គការសហគ្រប់សង្គម ក្រុមហ៊ុនពាណិជ្ជកម្ម ក្រុមហ៊ុនចកជន និង បុគ្គល ។

២.៦. សកម្មភាពកំចាត់មីន ឬ សកម្មភាពមីន (មាននួយដឹងច្បាស់) : សំដើលើសកម្មភាពទាំងឡាយដែល នាំទៅដោលការការតែបន្ទូរត្រួតពលមីន និងយុទ្ធផលិតិវិធីទាំងផ្តុះ ដែលប៉ះពាល់ដល់សេដ្ឋកិច្ច និង បរិយាកាសសង្គម ។ សកម្មភាពទាំងនេះ រួមមាន :

២.៦.១. កម្មវិធីយល់ដឹងអំពីមីន និង យុទ្ធផលិតិវិធីទាំងផ្តុះ ការអប់រំ និង សកម្មភាពប្រហាក់ ប្រហែល

២.៦.២. កម្មវិធីធ្វើដ្ឋាត់ប្រជាធិបតេយ្យរឹងការមីន រួមមានកិត ១ កិត ២ និង កិត ៣ ការស្រាវជ្រាវរឹងការ និងសកម្មភាពមីន កំដើរការអនុវត្តន៍ក្នុងការប្រមូល និងស្រាវជ្រាវទិន្នន័យដែលទាក់ទងដោយដ្ឋាល់ទៅនឹងសកម្មភាពមីន

២.៦.៣. ការកំណត់ទីកន្លែង ការដាក់ដ្ឋាកសញ្ញា ការយកចេញ ការដឹកជញ្ជូន ការរក្សាទុក ការធ្វើ ឯកសារអនុការ និង ការកំទេចចោលនូវមីន និង យុទ្ធផលិតិវិធីទាំងផ្តុះត្រូវបានប្រកបដោយដ្ឋាត់ប្រជាពលរដ្ឋ ឬ ឯកសារអនុការ កំណត់ទីតាំងរបស់សកម្មភាពមីន និង ការប្រើប្រាស់គ្រឿងផ្តុះផ្តុះ និង យុទ្ធផលិតិវិធីទាំងផ្តុះ និង សិក្សានៅក្រោម ការត្រួតពិនិត្យ របស់អាជ្ញាធរពាក់ព័ន្ធ

២.៦.៤. ការទទួលយក ការដឹកជញ្ជូន ការរក្សាទុក ការរំបែងចេក និង ការប្រើប្រាស់គ្រឿងផ្តុះផ្តុះ សំរាប់កំទេចមីន និង យុទ្ធផលិតិវិធីទាំងផ្តុះផ្តុះ

២.៦.៥. កម្មវិធីបឹកបីនបច្ចេកទេសទាក់ទងនិងសកម្មភាពខាងលើ

២.៦.៦. កម្មវិធីសង្គមជនពិការដោយសារមីន

២.៦.៧. កម្មវិធីអភិវឌ្ឍន៍បច្ចេកទេសតួច ទាក់ទងទៅនិងសកម្មភាពខាងលើ ។

២.៧. យុទ្ធផលិតិវិធីទាំងផ្តុះផ្តុះ : សំដើលើគ្រឿងផ្តុះផ្តុះដែលត្រូវបានបំពាក់ឯកដោយការ ឬ ជាការដោឡើង សំរាប់ប្រើប្រាស់ ឬ បានប្រើប្រាស់ ។ រាជរដ្ឋាភិបាលបានបាត់ ទំនាក់ដ្ឋាន ឬ កំណត់ទីតាំងឯកខាងក្រោម

ហើយដែលនៅតែមិនធ្លេះ ដោយហេតុជាការមិនជាបានការស្ម័រ បុ កំការដែលមិនបានលូ បុ ដោយហេតុដែលដោយខ្សោះ ។

៤.៤. សរសៃនៃការដោយសារមិន : សំដើលើការសង្គ្រោះជនរដ្ឋគ្រោះដែលបណ្តាលមកពីខ្សោះខ្លួន-ហេតុធ្លេះមិន និង យុទ្ធភាពឯត្របំប្រកែទ ។ កិច្ចសង្គ្រោះនេះ ត្រូវលាកសនឹងបាប់ពីការព្យាយាល ទូចតាន រហូតដល់ការស្វាបនាថ្មីនិងវិញ្ញារកាយសម្រាប់ និង ការឧបតម្លៃដល់ក្រុមគ្រួសារទាំងមូល ដើម្បីលើកកំពស់ដ្ឋាកសេដ្ឋកិច្ចសង្គម ។

ចំពុកទី ៣ សេសភកម្ម និង នៅក្នុង

ចារ្យការ ៣ .

“អាជ្ញាជ” មានបេសកកម្មដីកនាំ និងគ្រប់គ្រងលើរឿងយកិច្ចប្រពិបត្តិការសកម្មភាពមិនក្នុងព្រោះវាដាង ចក្រមុជា ក្នុងគោលដៅដីរូបិច្ឆេទនាទាលសំអាតមិន ការបើប្រាស់ដីឡើយ និង ការបែងចែកដីដែល ធានសំអាតមិនរួចហើយ នោយមានសុវត្ថិភាព ប្រសិទ្ធភាព និង តម្លាភាព ព្រមទាំងសំរបសំរូលកិច្ច ប្រពិបត្តិការរាយបណ្តាប្រពិបត្តិការទាំងអស់ ។

ចារ្យការ ៤ :

“អាជ្ញាជ” មានការកិច្ចដីចត់ខ្លះ :

៤.១. រៀបចំស្ថិដ្ឋាន និងគិតិ គោលការណ៍បច្ចេកទេស ថ្មីការ និង បទប្បញ្ញត្តិដោយខ្លាក់ទេនទេនិង ការធ្វើដែនការសកម្មភាពមិន និងការគ្រប់គ្រងពីមានបច្ចេកទេស

៤.២. រៀបចំដែនការជាតិសកម្មភាពមិន (និងរាយការណ៍ពាក់ព័ន្ធ និងបន្ទូលន្ទាប់តាមពេល) រូមមាន :

៤.២.១. រៀបចំដែនការយុទ្ធសាស្ត្រ និង ផែនកម្មភាពមិន និង សកម្មភាពទ្រព្យដោយខ្លះ

៤.២.២. ពិនិត្យ និងប្រើប្រាស់រឹងគំរោងត្រួតពិនិត្យ ដោយដ្ឋាកលើដែនការសកម្មភាព ដែលទាក់ទងខ្លះ និងបញ្ជាមិន/យុទ្ធភាពមិនទាន់ធ្លេះ ដែលភាពពីពាក់ព័ន្ធនានាដោកជូនមកដើម្បីដើម្បីដោយខ្លះ ជូន

៤.២.៣. រៀបចំយុទ្ធសាស្ត្រដោយខ្លះ និងឯកសារដែលទេរសោរដែលទាក់ទងខ្លះ និងសកម្មភាពជាតិក្នុង ការគ្រប់គ្រងលើរឿងយសកម្មភាពមិន

៤.៣. សំរាបសំរូលការរាយការសកម្មភាពមិន

- ៤.៤. តាមដាន និង ត្រួតពិនិត្យការងារសកម្មភាពមីន ដើម្បីឱ្យអនុការប្រតិបត្តិករដាតិ និង អនុរដាតិ ទាំងអស់ អនុវត្តប្រព័ន្ធយោបាយយុទ្ធសាស្ត្រ និង ដែនការរបស់រាជធានីបាល
- ៤.៥. គ្រែងគ្រប់ប្រភពនៅជាន់ ដើម្បីឱ្យបច្ចេកទេស/និងបិរញ្ញវត្ថុ ទាំងក្នុង និង ក្រោមប្រទេស សំរាប់ដែនកីរ ការសកម្មភាពមីន
- ៤.៦. បញ្ជាកោយកំទែចចោល :
- ៤.៦.១. ត្រាប់មិនគ្រប់ប្រភេទប្រជាមនុស្ស
- ៤.៦.២. ត្រាប់មិនគ្រប់ប្រភេទប្រជាមនុស្ស និង ប្រជាមនុស្សគ្រប់ប្រភេទ និង គ្រឿងផ្ទះគ្រប់ប្រភេទ ដែលទុកចោលមិននៅក្រោមការគ្រប់គ្រងរបស់រាជធានីបាលមានសមត្ថភូមិ
- ៤.៦.៣. យុទ្ធភាពមិនទាន់ផ្ទះគ្រប់ប្រភេទ
- ៤.៧. ផ្តល់ កែល់អ ធនក្រឹតប័ណ្ណទូលស្វាល់ និង រាជធានីបាល ដើម្បីឱ្យអនុការប្រតិបត្តិករដាតិ និង អនុរដាតិ នានា ដែលធ្វើសកម្មភាពបានសំរាតមីន ក្នុងព្រះរាជាណាចក្រកម្ពុជា
- ៤.៨. គ្រប់គ្រងទិន្នន័យ និង ប្រព័ន្ធផិមាននានាដែលពាក់ព័ន្ធ ប្រព័ន្ធផិមាននានាដែល "រាជធានីបាល" ក្នុងការបំពេញមុខងាររបស់ខ្លួន
- ៤.៩. សំរបសំរូលជាមួយម្នាស់ជំនួយ ភ្នាក់ងារអភិវឌ្ឍន៍ដាតិ-អនុរដាតិ ស្ថាប័នដ្ឋាននានា និងរាជធានីបាល ព័ន្ធ ភ្នាក់ងារនកដែន ដើម្បីធានាយុទ្ធមានភាពវិកចំនួនដើរឯកសារ និងការរំពេលក្នុងប្រព័ន្ធបានស្របដោយសុវត្ថិភាពកិរតខ្ពស់
- ៤.១០. សំរបសំរូលជាមួយក្រសួងរៀបចំដែនដី នគរបាលឱយកម្ម និងសំណង់ និងស្ថាប័នដ្ឋានកំពង់ជំនួយ ដើម្បីរៀបចំ និង ត្រួតពិនិត្យគោលនយោបាយ និង គោលការណ៍នានា ស្ថិការប្រើប្រាស់ដើរឯកសារ នគរបាលឱយកម្ម និង យុទ្ធភាពមិនទាន់ផ្ទះរួចរាល់
- ៤.១១. គ្រប់គ្រងការអនុវត្តន័យរច្ឆាប់ ស្ថិការបាមប្រាមការប្រើប្រាស់ត្រាប់មិនគ្រប់ប្រភេទប្រជាមនុស្ស និង សន្តិសញ្ញាអូពាក់ស្ថិការបាមប្រាម ការប្រើប្រាស់ ការក្រឡុក ការដលិត និង ការ ដ្ឋីមិនប្រជាមនុស្ស ហើយនិងការបំជ្ញាញមិនទាំងនោះទេ
- ៤.១២. តាមដានពិនិត្យ និងផ្តល់ការណ៍រាជក្រឹតការប្រើប្រាស់ថ្មី សម្រារៈបិរីការ និងធនធានជំនួយ ដែលផ្តល់ដែលអនុការប្រតិបត្តិករដាតិ និងអនុរដាតិទាំងអស់ ។ ធនធាននេះ អាចរួមទាំងធនធាន ឧបត្ថម្លៃដោយរាជរាជក្រឹតការប្រជាមនុស្ស សហគមន៍ដាតិ-អនុរដាតិ ក្នុមហ៊ុនដែនដី និង សហគមន៍នានា ។

៩

មាត្រា ៥ :

“អាជ្ញាធរ” មានអត្ថលេខាចិករដ្ឋាភិបាលមួយជាសេវាចិករ និង មានអង្គភាព ឬ នាយកដ្ឋានមួយចំនួនឡើង តាមការចាំបាច់នៃការចំពោះការងារទូទៅរបស់ “អាជ្ញាធរ” ។

គំពូកទី ៥
អគ្គនេយោជន៍

មាត្រា ៦ :

អត្ថលេខាចិករ មានការកិច្ចចាំបាច់ដូចតទៅ :

- ៦.១. ត្រូវបង្កើតការងារប្រចាំថ្ងៃរបស់ “អាជ្ញាធរ” និង សំបស់រូបរាយការងារ សកម្មភាពកំចាត់មិនរបស់អង្គការប្រតិបត្តិការទាំងអស់ និង សហគមន៍ម្នាស់ជំនួយ ដែលសមុទ្ធបី “អាជ្ញាធរ” ។ អត្ថលេខាចិករ មានអត្ថលេខាចិករនៃពីរបង្ការជំនួយការដែលត្រូវតែងតាំងដោយ អនុក្រើន្យ ។ អត្ថលេខាចិករត្រូវរាយការណ៍ដូចអនុប្រធាន “អាជ្ញាធរ” ។
- ៦.២. រៀបចំការប្រជុំឱ្យបានឡើងទាត់ជាមួយបណ្តាញអង្គការប្រតិបត្តិការ ដែលធ្វើប្រតិបត្តិការសកម្មភាព មិន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
- ៦.៣. រៀបចំអង្គប្រជុំនៅក្នុងរាជរដ្ឋបាលនៃប្រជុំជាមួយភ្នាក់ការណូលជំនួយ ដើម្បីជានាមួរគោលនយោបាយ សំបស់រូបរាយ និង ព្រមិនការណ៍ដោត្តុ ។
- ៦.៤. ចាត់ថ្ងៃ និងចំពោះការងារប្រចាំថ្ងៃ តាមតំណែងថ្មីការដែលបានអនុម័ត ហើយនិងត្រូវបង្កើតការងារ ការងារប្រចាំថ្ងៃ និងការងារប្រចាំសប្តាហ៍ ដែលបានបង្កើតឡើង នៅក្នុងប្រជុំជាមួយ ដើម្បីជានាមួរគោលនយោបាយ និងការងារប្រចាំថ្ងៃ ។

គំពូកទី ៥
អគ្គនេយោជន៍

មាត្រា ៧ :

- ៧.១. អត្ថលេខាចិករដ្ឋានត្រូវសិតក្រោមការដើរការនៃត្រូវបង្កើតការងារ និង ដើម្បីជានាមួរគោលនយោបាយ ប្រសិទ្ធភាព និង សុក្រិតរាជការងារខ្ពស់របស់ “អាជ្ញាធរ” អត្ថលេខាចិករដ្ឋាន មាននាយកដ្ឋាន ចំនួនប្រចាំមួយ សំរាប់បំនើការងារតាមមុខងារដូចតទៅ :

៧.១.១. បន្ទូលពិនិត្យ និង និតិកម្ម

៧.១.២. ដែលការ ត្រូវតិន្នន័យ និង ត្រូវបង្កើតឡើង

៧.៣.៣. កិច្ចសេដ្ឋកែវជនពិការ

៧.៣.៤. សំរបសំរូល និង ទំនាក់ទំនងសាធារណៈ

៧.៣.៥. រដ្ឋបាល-បុគ្គលិក និង រដ្ឋបាល

៧.៣.៦. ហិរញ្ញវត្ថុ

៧.៤. អគ្គលេខាជាតិការដ្ឋាន ត្រូវប្រព្រឹត្តទៅតាមបទបញ្ជាផ្ទៃក្នុង ដែលអនុម័តដោយគណៈអធិត្រួយៗ “អាជ្ញាធរ” ។

ចារ្យការ ៤ :

អគ្គលេខាជាតិការដ្ឋាន ត្រូវមានត្រាមូលដោយខ្សោយការបស់ខ្លួន ។

ចារ្យការ ៥ :

នាយកដ្ឋាន ដើរការដោយប្រធាននាយកដ្ឋានមួយរូប ត្រូវបានសហការឱ្យមួយចំនួនដានឱ្យយករារ ។ ប្រធាននាយកដ្ឋានត្រូវតែងតាំងដោយអនុក្រឹត្យ ។

ចារ្យការ ១០ :

១០.១. បុគ្គលិកដែលបំនើការឱ្យអគ្គលេខាជាតិការដ្ឋាន មានពីរប្រភេទ : មន្ត្រីកដោកណ្ឌូរមកពីរក្រសួង ឬ ស្ថាបីនរដ្ឋបាល និង បុគ្គលិកជាប់កិច្ចសន្យា ។ បុគ្គលិកចាំងពីរប្រភេទនេះ ត្រូវផ្តល់ការពិនិត្យការប្រើប្រាស់ដោយដែលបានបញ្ជាក់ថា បានបង្កើតឡើង និង បានបង្កើតឡើង ។

១០.២. ចំពោះបុគ្គលិកដែលជាមន្ត្រីកដោយ នៅក្រសួង ឬ ស្ថាបីនរដ្ឋបាលដែលមានបំណងចំណែកបំនើការនៅអគ្គលេខាជាតិការដ្ឋាន ត្រូវផ្តល់ការប្រើប្រាស់ប្រភេទសមត្ថភាព មុននឹងស្នើសុំដោរក្រប-ខេណ្ឌ និង ការកិច្ចរបស់ខ្លួន ។

១០.៣. បទបញ្ជាផ្ទៃក្នុងនៃការត្រូវបំពេញការងារបុគ្គលិក ត្រូវស្នើសុំនៅក្នុងលក្ខខ្លួនការងារដោយខ្សោយ ដែលកំណត់ដោយសេចក្តីសំបេរបស់គណៈអធិត្រួយៗ “អាជ្ញាធរ” ។

ចំណុចទី ៦

នាយកដ្ឋានបច្ចេកទេស និង និគិតក្រុងក្រសួង

មាត្រា ១១ :

នាយកដ្ឋានបច្ចេកទេស និង និគិតក្រុងក្រសួង មានការកិច្ចដូចតទៅ :

១១.១. រៀបចំ និង ពិនិត្យ ឯកសារកិច្ចប្រាមប្រឈមសំរាប់ចុះហត្ថលេខាភាសា "អាជ្ញាធរ" និង ម្នាស់ជីវិ៍យេ

១១.២. រៀបចំនិគិតិនិភ័យ និង ជាក់ឱ្យដើរការ នូវការផ្តល់ប័ណ្ណទទួលស្ថាល់ និងអាជ្ញាយប័ណ្ណដល់ត្រូវបង្រៀន អនុការប្រពិបត្តិករជាតិ និង អនុរាជក្រឹតា ត្រូវបង្រៀន អនុវត្តសកម្មភាពមិនក្នុងព្រះរាជ-
ិយាទក្រកម្មដោ ហើយដើរការនេះ ត្រូវប្រពិបត្តិទៅប្រកបដោយត្រួមត្រូវ និង មានតម្លៃភាព

១១.៣. ត្រូវបង្រៀនការប្រើប្រាស់ ឪកជញ្ជូន ចំណែក និង ស្ថុកទុកនូវត្រាប់រំសរ និងប្រើប្រាស់
របស់ប្រពិបត្តិករសកម្មភាពមិននានា

១១.៤. រៀបចំកិច្ចដើរការ ដើម្បីចេញបញ្ជាផ្លាមេយកំណែចោលត្រាបមិនត្រូវប្រកែទប្រជំនាញសុស្ស
រចនារោង និង យុទ្ធផលដែលទាន់ដូច ដែលរកយើង្វាយកាលប្រពិបត្តិករសកម្មភាពមិន ហើយ
ដែលអាជ្ញាធរមានសមត្ថកិច្ចមិនការសរបតែ និង មិនប្រើប្រាស់

១១.៥. រៀបចំចេញដ្ឋានរបស់ជាបច្ចេកទេស និគិតិ តាមការណើ បទបច្ចេកទេស ដែលទាក់ទង
និងសកម្មភាពមិន

១១.៦. រៀបចំ និង ប្រមូលដូចឯកសារ និង អនុសាសន៍នានា សំរាប់ "អាជ្ញាធរ" ធ្វើការដកបុរិតនូវប័ណ្ណ
ទទួលស្ថាល់ពីអនុការប្រពិបត្តិករជាតិ និងអនុរាជក្រឹតា ដែលធ្វើសកម្មភាពមិនក្នុងព្រះរាជ-
ិយាទក្រកម្មដោ

១១.៧. ត្រួមពិនិត្យការអនុវត្តន៍ នូវច្បាប់ស្តីពីការបាមប្រាម ការប្រើប្រាស់មិនត្រូវប្រកែទប្រជំនាញ
មនុស្សជាតិ និង សន្តិសញ្ញាមួយការស្តីពីការបាមប្រាមការប្រើប្រាស់ ការរក្សាទុក ការដលិត និង
ការធ្វើរឹមប្រជំនាញមនុស្ស ហើយនិងការចំណោមឱ្យមានស្នើសុំ ។

ចំណុចទី ៧

នាយកដ្ឋាននៃដែនការ ត្រួមពិនិត្យ និង ត្រួមត្រូវនិនិត្យនៃ

មាត្រា ១២ :

នាយកដ្ឋានដែនការ ត្រួមពិនិត្យ និង ត្រួមត្រូវនិនិត្យ និង ត្រួមត្រូវនិនិត្យ មានការកិច្ចដូចតទៅ :

- ១២.១. រៀបចំស្ថិតិថាមបច្ចេកទេស និងការគ្រប់គ្រងព័ត៌មាន និងបច្ចេកទេសទាំងអស់នៃការសកម្មភាពមីន និងការគ្រប់គ្រងព័ត៌មានបច្ចេកទេស
- ១២.២. រៀបចំដែនការជាតិសកម្មភាពមីន (រាយការណ៍ពាក់ព័ន្ធ និងជាបន្ទុបន្ទាប់តាមពេល) រូមមាន:
- ១២.២.១. រៀបចំដែនការយុទ្ធសាស្ត្រ និងសកម្មភាពមីន និងសកម្មភាពទ្រព្រមិនធ្វើឡើង។
- ១២.២.២. ពិនិត្យ និងប្រើប្រាស់និសកំណែងស្តី (ដោយផ្តើកលើដែនការសកម្មភាព) ដែលទាក់ទងទៅនិងបញ្ជាផ្ទាល់/យុទ្ធភាពិនាទេនានាំដូចជាដែលការគ្រប់គ្រងព័ត៌មានជាតិជួយនិងមកដើម្បីដោះស្រាយ
- ១២.២.៣. រៀបចំយុទ្ធសាស្ត្រធ្វើឡើង។ និងឯកសារប្រហែកប្រព័ន្ធដែលទ្រូវកំណត់និងសកម្មភាពជាតិក្នុងការគ្រប់គ្រងព័ត៌មានយុទ្ធសាស្ត្រសកម្មភាពមីន
- ១២.៣. គ្រប់គ្រងពិនិត្យរាយការប្រតិបត្តិការសកម្មភាពមីន ដើម្បីធានាណីរាយការអនុវត្តន៍ប្រព័ន្ធដែលទាក់ទងទៅនិងសកម្មភាពជាតិក្នុងការគ្រប់គ្រងព័ត៌មានយុទ្ធសាស្ត្រសកម្មភាពមីន
- ១២.៤. គ្រប់គ្រង និង រៀបចំមួលដ្ឋានទិន្នន័យប្រមូលដូចនៃរាយការទាំងអស់និងសកម្មភាពមីន ដែលបានចុះបញ្ជី និង រក្សាទុក
- ១២.៥. សហការជាមួយភ្នាក់ងារបាយសំអាតមីនទាំងឡាយ ដើម្បីធានាដើលើការប្រកបដោយគុណភាពរូបរាងដែលបានបង្កើតឡើង និងការគ្រប់គ្រងព័ត៌មានទាំងអស់ និងការគ្រប់គ្រងព័ត៌មានដែលការគ្រប់គ្រងព័ត៌មានយុទ្ធសាស្ត្រសកម្មភាពជាតិក្នុងសកម្មភាពមីន
- ១២.៦. ដួងក្នុងកិច្ចសំរបស់រូលជាមួយម្នាក់ដីនូយ ភ្នាក់ងារអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ប្រទេសនានា ស្ថាប័នរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ភ្នាក់ងារនៃកដែន ដើម្បីរៀបចំដែនការសកម្មភាពជាយុទ្ធសាស្ត្រ ធានាណីរាយការពិរកចំនឹកដើរីនិងជួលតំណែងការណ៍ពាក់ព័ន្ធប្រព័ន្ធសកម្មជា ហើយដែលត្រូវបាន និងកំពុងអនុវត្តក្នុងបរិយាតាសប្រកបដោយសុវត្ថិភាពកិរិតខ្ពស់ ។

ចំពោះ ៤

នាយកដ្ឋាននគរបាលពីការជាយសារទីន

ចារ្យការ ១៣ :

នាយកដ្ឋាននគរបាលដែនពីការជាយសារមីន មានការកិច្ចដូចតទេះ :

១៣.១. តាមដោនការងារសង្គ្រោះដែនរដ្ឋប្រចាំថ្ងៃជាយសារមីនជាមួយភ្នាក់ងារពាក់ព័ន្ធធ្វើឡើង។ មានក្រុមដែន

សង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាឌីវិនិមួន និង យុវវិតិសម្បទា ក្រុមប្រឹក្សាសកម្មភាពដែលពិការ និង ស្ថាប័នជាតិ កំដួងជាមួយជាតិខាងក្រោម ដែលមានការពាក់ព័ន្ធ ។ ការត្រួតពេញចិត្ត ការសំរបសំរួល និង ការយុវវិជ្ជាឌីវិនិមួន ដែលពិការដោយសារមិនភាពច្រើន គឺជាការទទួលខុសត្រូវរបស់ អង្គភាពក្រុមប្រឹក្សាសកម្មភាពដែលពិការ និង អង្គភាពការពាក់ព័ន្ធផ្លាត់ ។ អង្គភាពទាំងនេះ ត្រូវ ផ្តល់ជូន “អាជ្ញាធរ” នូវដែនការយុទ្ធសាស្ត្រនៃសកម្មភាពការងារ និងរបាយការណ៍វិកចំនួន ស្ថិតិ សកម្មភាពសម្រាប់ដែលពិការដោយសារមិន

១៣.២. ធ្វើការទំនាក់ទំនងជាមួយភ្នាក់ងារ និង អង្គភាពការពាក់ព័ន្ធផ្លាត់ ដើម្បីស្រួលយកពិមានស្ថិតិស្ថិតិ និង អត្រាគ្រោះថ្នាក់ និង សេវាកម្មពាក់ព័ន្ធផ្លាត់

១៣.៣. ទទួលបាយការណ៍ប្រចាំខែ ត្រីមាស ធមាស និង ឆ្នាំ ពីអង្គភាពជាតិ និងអនុរាជាណិជ្ជាឌី ដែលពាក់ព័ន្ធ ទៅនិងកិច្ចសម្រាប់ដែលពិការដោយសារមិន

១៣.៤. ធ្វើសេចក្តីរបាយការណ៍វិកចំនួនប្រចាំខែ ត្រីមាស ធមាស និង ឆ្នាំ ស្ថិតិសកម្មភាពសម្រាប់ដែល ពិការដោយសារមិន ដូចអគ្គលេខាជីវិក ។

ចំពុកទី ៩

នាយកដ្ឋាននៃរដ្ឋបាលនៃប្រទេស និង ជំនាញជំនាញនាយករដ្ឋបាល:

ហាង ១៩ :

នាយកដ្ឋាននៃរដ្ឋបាលនៃប្រទេស និង ទំនាក់ទំនងសាធារណៈ មានការកិច្ចដូចតទៅ :

១៩.១. រៀបចំការពេះដែងកសារពិមាន ការបានបានពុម្ពដ្ឋាន ជាទិសេសបានបានពុម្ពដ្ឋានយសកម្មភាពរបស់ “អាជ្ញាធរ” និងរៀបចំប្រព័ន្ធទំនាក់ទំនងដែលទាក់ទងនិងសកម្មភាពមិនក្នុងត្របាប់រាជក្រុមដោយ

១៩.២. ធ្វើទំនាក់ទំនងជាមួយភ្នាក់ងារពិមានជាតិ និង អនុរាជាណិជ្ជាឌី

១៩.៣. សំរបសំរួលជាមួយអង្គភាពជាតិ-អនុរាជាណិជ្ជាឌី និង រៀបចំថាក់ចំនួនដែលការិតស្រួលដែលបានបានពុម្ពដ្ឋានយសកម្មភាព

១៩.៤. រៀបចំបាយការណ៍នាយកដ្ឋានជាក់ជូនម្នាស់ជូនយ

ចំណាំ ១០

នាយកដ្ឋាននគរបាល-បុគ្គលិក និង កសិករ

មាត្រា ១៩ :

នាយកដ្ឋាននគរបាល-បុគ្គលិក និង កសិករ មានការកិច្ចដូចតទៅ :

១៩.១. រៀបចំចាត់ថែងកសិករ និង ការទិញសំភារ៖

១៩.២. រៀបចំតារកំណែ និង តាមដានការអនុវត្តន៍បញ្ជាផ្ទៃក្នុង និង បចប្បញ្ញត្តិដោយចំ

១៩.៣. រៀបចំលិខិតបចន្ទាន ទាំងអស់ជាមួយអង្គភាពជាតិ និង អន្តរជាតិ

១៩.៤. គ្រប់គ្រងរាល់លិខិតបចន្ទាន និង ឯកសារទិន្នន័យបុគ្គលិក

១៩.៥. តំកល់ ត្រួតពិនិត្យ និង ចុះបញ្ជីនូវការលើឯកសារចំណាំ-ចំណាំ

១៩.៦. រៀបចំ និង ធ្វើការដើរសិក្សាបុគ្គលិក តាមលក្ខណៈវិនិច្ឆ័យប្រកបដោយភ្នាក់ និងអនុលោម
ទៅតាមច្បាប់ និង បចប្បញ្ញត្តិនានាបស់រាជរដ្ឋាភិបាល

១៩.៧. សំរាប់ ទាក់ទងជាមួយអង្គភាពប្រព័ន្ធដីបុគ្គលិក និង សំរាប់ ទាក់ទងជាមួយអង្គភាពប្រព័ន្ធដីបុគ្គលិក

ចំណាំ ១១

នាយកដ្ឋានហិរញ្ញវត្ថុ

មាត្រា ១៨ :

នាយកដ្ឋានហិរញ្ញវត្ថុ មានការកិច្ចដូចតទៅ :

១៨.១. ត្រួតពិនិត្យ និង ផ្តល់ការណែនាំ ក្នុងការប្រើប្រាស់ទិន្នន័យ និង សម្រារៈបិវីក ដែលផ្តល់ដោយ
ជំនួយរាជរដ្ឋាភិបាល និង សហគមន៍ជាតិ-អន្តរជាតិ ដល់អង្គភាពប្រព័ន្ធដីបុគ្គលិក និងអង្គភាពប្រព័ន្ធដីបុគ្គលិក

១៨.២. គ្រប់គ្រងចាត់ថែងហិរញ្ញវត្ថុ និង គណនោយ្យ

១៨.៣. រៀបចំគោលចំណាំ

១៨.៤. រៀបចំ និង ត្រួតពិនិត្យបចប្បញ្ញត្តិហិរញ្ញវត្ថុ និង អង្គភាពប្រព័ន្ធដីបុគ្គលិក និង សំរាប់ ទាក់ទងជាមួយអង្គភាពប្រព័ន្ធដីបុគ្គលិក

១៨.៥. អនុម័តលើការចំណាយសាច់ប្រាក់ ដោយមានការអនុញ្ញាតឱការ និង សំរាប់ ទាក់ទងជាមួយអង្គភាពប្រព័ន្ធដីបុគ្គលិក

១៨.៦. រៀបចំ និង បញ្ជាក់និយោគភាពធនាមេយ្យ ប្រចាំសមាស និង ប្រចាំឆ្នាំ

១៨.៧. ធ្វើសចក្តីការណែនាំ ចំណាយ និងស្ថានភាពហិរញ្ញវត្ថុ រៀបចំការណែនាំ និង សំរាប់ ទាក់ទងជាមួយអង្គភាពប្រព័ន្ធដីបុគ្គលិក ។

ចំពោះទី ១៩**សម្រាប់អគ្គនាយកដ្ឋាន និង បណ្តុះបណ្តាល****មាត្រា ១៧ :**

អង្គភាពប្រតិបត្តិកជាតិ និង អន្តរជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ ត្រូវស្នើសោះព្រោះ

ត្រូវពិនិត្យផ្តៃកបច្ចេកទេសរបស់អគ្គលេខាជាតិការដ្ឋាន "អាជ្ញាត" ។

មាត្រា ១៨ :

កាលបរិច្ឆេទអង្គភាពប្រតិបត្តិក ដើម្បីមានបំណងចំណេះដឹងប្រតិបត្តិការសកម្មភាពមីនិមួយ នូវព្រះរាជាណាចក្រកម្ពុជាទាំងអស់ ត្រូវពិនិត្យផ្តៃប័ណ្ឌទូលស្អាល់ និង អាជ្ញាតប័ណ្ឌ អន្តរជាតិ "អាជ្ញាត" ។ និតិវិធីសំរាប់ផ្តល់ប័ណ្ឌទូលស្អាល់ និង អាជ្ញាតប័ណ្ឌ និងមានចំណងចំអិតនៅក្នុងគោលការយោបាយជាមួយនឹងការដោយច្បាស់ប័ណ្ឌទូលស្អាល់ និង អាជ្ញាតប័ណ្ឌ និងមានចំណងចំអិតក្នុងគោលការយោបាយជាមួយនឹងការដោយច្បាស់ប័ណ្ឌទូលស្អាល់ និង អាជ្ញាតប័ណ្ឌ ។

មាត្រា ១៩ :

អគ្គលេខាជាតិការដ្ឋាន ត្រូវបង្កើតឱ្យមានក្រុមពិន័យបញ្ហាបែងចែកទេសសកម្មភាពមីនិមួយ ។ ក្រុមនេះ ត្រូវមានតំណែងអ្នកចំណែកដោយមកពីអង្គភាពប្រតិបត្តិកជាតិ-អន្តរជាតិ និង ក្រសួងពាក់ព័ន្ធនានា ។

មាត្រា ២០ :

មន្ត្រីអគ្គលេខាជាតិការដ្ឋានត្រូវចុះឱ្យបានឡើងទ្រួលទៅការអនុវត្តន៍យឺតិត្រូវប្រតិបត្តិការប្រាស សំអាតមីន ដើម្បីធានាផ្សេងត្រូវការងារ និង ប្រសិទ្ធភាព ។ និតិវិធីត្រូវពិនិត្យ និង រាយការណ៍ និងត្រូវ ចំណងចំអិតក្នុងគោលការយោបាយជាមួយនឹងការដោយច្បាស់ប័ណ្ឌទូលស្អាល់ "អាជ្ញាត" និងគោលការណ៍ដែលការណ៍នេះនឹងបានការបង្កើតឱ្យមានក្រុមពិន័យបែងចែកទេសសកម្មភាពមីនិមួយ ។

២០.១. អគ្គលេខាជាតិការដ្ឋាន ត្រូវនឹងដំណឹងជាមួយន័យក្នុងក្រុមក្រសួងប្រព័ន្ធដែលត្រូវបាននៅក្នុងក្រុមពិនិត្យ ឱ្យបានយ៉ាងហេរងហើរ មុនចំណេះចំណេះជាការដ្ឋានប្រកបដែលត្រូវបានត្រូវបាននៅក្នុងក្រុមពិនិត្យ

២០.២. មុនពេលមានចំណេះចំណេះក្នុងក្រុមពិនិត្យ នៅអគ្គលេខាជាតិការដ្ឋាន ត្រូវសាកស្ដុរអ្នក ទទួលខុសត្រូវបង្គង់អង្គភាពប្រតិបត្តិក ដើម្បីការប្រព័ន្ធត្រូវបានត្រូវបាននៅក្នុងក្រុមពិនិត្យ ដើម្បីទាញការចាប់អារម្មណ៍ និងបញ្ជាក់សំខាន់ៗ

២០.៣. ប្រធានក្រុមពិនិត្យ ត្រូវបង្កើតឱ្យបែងចែកយកការណ៍ជាក់ជ្លូនអគ្គលេខាជាតិការដ្ឋាន ។ យកការណ៍នេះ ត្រូវចំណេះចំណេះទៅអង្គភាពប្រតិបត្តិក ។ អគ្គលេខាជាតិការដ្ឋាន ត្រូវបង្កើតឱ្យជាដ្ឋានរក្សាសាធារណ៍អង្គភាព

ប្រពិបត្តិករដែលត្រូវត្រួតពិនិត្យនោះជាមាយលើកអក្សរ ដោយបញ្ជាក់ពីខ្លឹមសារ អនុសាសន៍ តាំងចិស ដែលត្រូវធ្វើការកែលំអ និងបញ្ជាក់ពីចោរណ៍នៃដែលត្រូវអនុវត្តអនុសាសន៍នេះដោយ

២០.៤. រាល់រាយការណ៍ត្រួតពិនិត្យ/រាយការណ៍ ដែលរៀបចំដោយ "អាជ្ញាធរ" ត្រូវរក្សាទុកជាការ សំខាន់

២០.៥. បញ្ជាក់ដែលត្រូវបានកត់សំគាល់ដោយប្រធានក្រុមត្រួតពិនិត្យ ត្រូវមានការគូសបញ្ជាក់បំភើ ពី អនុការប្រពិបត្តិករ ។ បើបញ្ជានោះមានភាពចូលផ្លូវ អនុលោខាចិកអង្គភាព ត្រូវអភិពីអនុការ ប្រពិបត្តិករនោះ មកធ្វើការបង្ហាញពីការកែត្រូវរើលើការត្រប់ត្រង និងនិតិវិធីប្រពិបត្តិការ ដោយ គោរពយ៉ាងពេញលេញទៅតាមការត្រូវដូចមានចំណាំក្នុងរាយការណ៍ ។

ចំពួកទី ១៣

យោនុការង្រៀបចំផែនការ ការត្រួតពិនិត្យ ការអនុវត្តន៍ និង ការត្រួតពិនិត្យនៃការង្រៀបចំផែនការ

មាត្រា ២១ :

២១.១. ការរៀបចំនៃការយុទ្ធសាស្ត្រដែលជាប្រកួតិស័យរយៈពេលវេល នៃសកម្មភាពមិន ត្រូវបានរាជ- រាជក្រកម្ពុជា ជាការកិច្ចរបស់ "អាជ្ញាធរ" ។ ដើម្បីព្យាយេងឱ្យខ្លឹមសារនៃនៃការជាយុទ្ធសាស្ត្រ និងត្របដិល្បោប់បានត្រប់ដ្វឹងត្រប់ប្រាយ "អាជ្ញាធរ" ត្រូវបានឱ្យតាមរយៈកម្ពុការពិន័យ ដែល មានសមាសភាពដូចខាងក្រោម :

- តំណាងក្រសួងការបរទេស និង សហប្រពិបត្តិការអនុវត្តន៍
- តំណាងក្រសួងការពារជាតិ
- តំណាងក្រសួងមហាផ្ទៃ
- តំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- តំណាងអគ្គបញ្ជាការដ្ឋានកង់យោធពេលខែរោគ/កុមិន/បញ្ជាការដ្ឋានកង់វិស័យកម្ម
- តំណាងក្រសួងអគ្គន៍យុវជនបណ្តុះបណ្តាល
- តំណាងក្រសួងដែនការ
- តំណាងក្រសួងសង្គមកិច្ច ការងារ បណ្តុះបណ្តាលវិជ្ជាឌីវិស័យកម្ម និង យុវវិតិសម្រាប់
- តំណាងក្រសួងសោគារយក និង ដឹកជញ្ជូន
- តំណាងក្រសួងផែនធានិក និង ឧត្តមិយម

២

- តំណាងក្រសួងឧស្សាហកម្ម និង ជាមណ្ឌល
- តំណាងក្រសួងរៀបចំដែនដឹក នគរបនីយកម្ម និង សំណង់
- តំណាងក្រសួងកសិកម្ម នគរបាលព្រំ និង នេសាទ
- តំណាងអង្គការប្រតិបត្តិករដាតិ និង អនុរដាតិ ដែលចាក់ព័ត៌មាននិងសកម្មភាពមីន
- តំណាងម្នាស់ដីស្តីយ

២១.២. តំបន់ការ និងនិតិវិធីចំណាច់នានា ដែលចាក់ទេនិងការអភិវឌ្ឍន៍ដែនការយុទ្ធសាស្ត្ររបស់ជាតិ និង ត្រូវចែងលើអង្គការប្រតិបត្តិករដាតិ និង អនុរដាតិ ដែលចាក់ព័ត៌មាននិងសកម្មភាពមីន

ត្រូវចែងលើអង្គការប្រតិបត្តិករដាតិ និង អនុរដាតិ ដែលចាក់ព័ត៌មាននិងសកម្មភាពមីន ដោយប្រើប្រាស់បច្ចេកទេសយោបាយដោយទៅក្នុងការប្រើប្រាស់បច្ចេកទេសយោបាយដោយ “អាជ្ញាធរ” ។

ចារ្យា ២២ :

ដែនការជាយុទ្ធសាស្ត្រនេះ បន្ទាប់ពីបានទទួលការអនុម័តពីនាយករដ្ឋមន្ត្រី និងត្រូវចូលជាផ្ទៃរមានក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីថ្ងៃចុះហត្ថលេខា ។ ដែនការជាយុទ្ធសាស្ត្រនេះគឺជាដែនការប្រស់រដ្ឋបាលដែលរាយការប្រតិបត្តិករដាតិ និង អនុរដាតិ ត្រូវយកដាមួលដ្ឋានគោលសំរាប់រៀបចំ ប្រជុំ សំរាប់ស្តីបុរាណដែនការប្រស់ខ្លួន ។

ចារ្យា ២៣ :

អង្គការប្រតិបត្តិករដាតិ និងអនុរដាតិសកម្មភាពមីនទាំងអស់ ត្រូវរៀបចំដែនការយោបាយពេលខ្លួន ប្រជុំ សំរាប់ពេលវេលរបស់ខ្លួន មកអគ្គលេខាជាតិករដ្ឋបាល ដើម្បីបញ្ចូលជាមួយដែនការមេរបស់ជាតិ ។

ចារ្យា ២៤ :

ប្រតិបត្តិករទាំងអស់ ចំណាច់ត្រូវអនុវត្តសកម្មភាពទៅតាមដែនការដែលបានអនុម័តហើយ ។ អគ្គលេខាជាតិករដ្ឋបាល “អាជ្ញាធរ” ត្រូវមានការគិចច្ចេកពិនិត្យឱ្យបានទេរឿងទាត់ដើម្បីធានាការអនុវត្តន៍ឱ្យចិត្ត ដោយបានការងារជាមួយ ។

ចារ្យា ២៥ :

អគ្គលេខាជាតិករដ្ឋបាល “អាជ្ញាធរ” ជាមជ្ឈមណ្ឌលជាតិទទួលបន្ទុកត្រូវបែងចិត្តនូវសកម្មភាពមីន នៅព្រះរាជាណាចក្រកម្ពុជា ។ រាល់បណ្តុះអង្គការប្រតិបត្តិករទាំងអស់ចំណាច់សកម្មភាពមីន និង យុទ្ធផលណាមួយ ទាំងអស់ ត្រូវដោះស្រាយការណ៍ឱ្យបានទេរឿងទាត់ ប្រចាំព្រឹមខែ និង ឆ្នាំ មកអគ្គលេខាជាតិករដ្ឋបាល ។ ខ្លួនឯងរៀបចំក្នុងការរាយការណ៍ ត្រូវមានយ៉ាងហេចសកម្មភាព លម្អិតដែលនឹងកម្មវិធីនូយៗ

៨

របាយការណ៍ហិរញ្ញវត្ថុ និង ពតិមានស្តីពីសាសនាពេជ្ជកិច្ច-សង្គមជាន់ ។ តូវការចំណែកសំរាប់របាយការណ៍ និង ការធ្វើរបាយការណ៍ និងមានចែងលំអិតក្នុងគោលនយោបាយដោយខ្សោក ដែលចេញដោយ "អាជ្ញាធរ" ។

ច្បាស់ ២៦ :

ក្រោយពីបានទទួលការសំរេចជាផាលការណ៍ពីគណៈអចិន្តូយ៍ "អាជ្ញាធរ" អត្ថលេខាធិការមានសិទ្ធិចុះកិច្ចសន្យាបន្ទាន់ក្រោមហូន បុរាណកំងារដែលមានសមត្ថភាពដែលខ្សោក ដើម្បីទទួលការកិច្ចជាល់បស់ខ្លួន ។ និតិវិធីនៃការចុះកិច្ចសន្យាបន្ទាន់ ត្រូវអនុវត្តឡាមនិតិវិធី និង គោលការណ៍លទ្ធភាពរបស់រាជរដ្ឋាភិបាល ។

ចំណុចទី ១៩

យន្តការគ្រប់គ្រប់ដឹងឱ្យនៃការសំរាប់របាយការណ៍

ច្បាស់ ២៧ :

ដើម្បីធានាស្តីរការប្រើប្រាស់ដឹងឱ្យដែលបានសំរាប់របាយការណ៍ ប្រកបដោយពម្រោះ ប្រសិទ្ធភាពកិរិតខ្ពស់ អង្គការប្រតិបត្តិករចំងាយសំរាប់របាយការណ៍ ត្រូវអនុវត្តឡាមបែបបច្ចុប្បន្នការរៀបចំដែលការ និង ការគ្រប់គ្រប់ដឹងឱ្យនៃការសំរាប់របាយការណ៍ដែលនិងមានចែងលំអិតក្នុងគោលនយោបាយដោយខ្សោក ដែលចេញដោយ "អាជ្ញាធរ" កើតុចជាចំណែកនិតិវិធីនៃការសំរាប់គ្រប់គ្រប់ដឹងឱ្យ ដែលចេញដោយអាជ្ញាធរពាក់ព័ន្ធដូចខាងក្រោមនេះ ។ ដែលការ និង អនុសាសន៍ លំដាប់ខេត្ត ស្រុក ឬ ភូមិ ដែលបានឱ្យការពិនិត្យនិងលើកឡើង ត្រូវធ្វើមកអត្ថលេខាធិការ-ដ្ឋាន "អាជ្ញាធរ" ដោយប្រធាននគរោង កម្ពុជាអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការលើកតំរែង លំដាប់ជាតិ និង សំរាប់ធ្វើការគ្រប់គ្រប់ដឹងឱ្យ និង តាមដាន ។

ច្បាស់ ២៨ :

តូវការ និង ដំណឹកការចំណែកសំរាប់របាយការណ៍ ដែលទាក់ទងឡើងការលើកតំរែងសំរាប់គ្រប់គ្រប់ដឹងឱ្យប្រតិបត្តិការបានសំរាប់របាយការណ៍ និង ការគ្រប់គ្រប់ដឹងឱ្យ និងមានចែងលំអិតក្នុងគោលនយោបាយដោយខ្សោក ដែលចេញដោយ "អាជ្ញាធរ" ។

៩

ចំណាំ ១៥

យន្តការគ្រប់គ្រង តាមដោន ត្រួតពិនិត្យសេវាកម្ម និង ការសំរបស់រលកិច្ចសង្គមជាបន្ទាន់នៃពិភាក្សាដោយសារ

មាត្រា ២៩ :

រាល់ការគ្រប់គ្រង តាមដោន ត្រួតពិនិត្យសេវាកម្ម និង ការសំរបស់រលកិច្ចសង្គមជាបន្ទាន់នៃពិភាក្សាដោយសារ មិន ជាការកិច្ចរបស់ "អាជ្ញាធរ" ។ ដោយយន្តការដែកនេះមានជំណើរការហើយ "អាជ្ញាធរ" ប្រគល់ការកិច្ចសំរបស់រលកិច្ចនេះទៅក្រសួងសង្គមកិច្ច ការងារ ហណ្ឌេបណ្ឌាល វិជ្ជាបីរោង និង យុវវិតិសម្រាប់ និង អនុការក្រុមប្រឹក្សាសកម្មភាពជនពិភាក្សា តាមរយៈការទទួលស្ថាយល្អប្រកាសលេខ ៣០៨ ក.ស.ប.យ. ចុះថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ១៩៩៩ ។ "អាជ្ញាធរ" អាចធ្វើអនុសាន់នឹងពេលវេលាបន្ទាន់នៃកម្មភាពសេវាធ្មាន ដែល ពិភាក្សាដោយសារមិន និង ក្នុងករណិចចំណាំ "អាជ្ញាធរ" អាចបញ្ចប់តំណាងរបស់ខ្លួនឱ្យទៅចូលរួមក្នុងប្រតិបត្តិការសេវាធ្មានដោយអនុការ និង ភ្នាក់ងារទាំងឡាយដែលទទួលបន្ទុកការងារនេះ ។ ក្រសួងសង្គមកិច្ច ការងារ ហណ្ឌេបណ្ឌាល វិជ្ជាបីរោង និងយុវវិតិសម្រាប់ ត្រូវធ្វើឱ្យការណិតចំណាំក្នុងប្រចាំព្រឹមរយៈ និង ឆ្នាំ ២០២០ មក "អាជ្ញាធរ" នោយបានទៀត ។

ចំណាំ ១៦

សិទ្ធិប្រជាផ្ទៃទូទៅប្រចាំខែត្រូវបានប្រើបាយ

មាត្រា ៣០ :

ការអនុញ្ញាតពីតំណាងការដែកនេះកិច្ចរាយកម្មដាច់ខ្លួនឱ្យចូលរួមក្នុងកិច្ចប្រជុំអនុរាជកិច្ចសកម្មភាពមិន ជាសិទ្ធិរបស់ នាយកដ្ឋានមន្ត្រី ។ រាល់ការស្ថិតិសុំរបស់តំណាងការដែកនេះកិច្ចរាយកម្មដាច់ខ្លួនឱ្យចូលរួមកិច្ចប្រជុំនានា ដែលទាក់ទងទៅនឹងសកម្មភាពមិន ចំណាំថ្មីថ្មីនៃការអនុញ្ញាតមក "អាជ្ញាធរ" ។

មាត្រា ៣១ :

អគ្គលេខាជិកការដោននៃ "អាជ្ញាធរ" ត្រូវធ្វើដំណើរក្រសួងការបរទេស និងសហប្រតិបត្តិការអនុរាជកិច្ច ដើម្បីចាត់តាំងប្រព័ន្ធផ្សព្វផ្សាយទៅចូលរួមប្រជុំនេះ ។ ក្នុងករណិចចំណាំ អគ្គលេខាជិកការ "អាជ្ញាធរ" អាចស្ថិតិសុំ ក្រសួងការបរទេស និង សហប្រតិបត្តិការអនុរាជកិច្ច ចាត់តាំងមន្ទីរការទទួលខ្លួន ។

មាត្រា ៣២ :

មន្ទីរដែលបានអនុញ្ញាតឱ្យទៅចូលរួមសម្រាប់ប្រជុំ ត្រូវធ្វើសេចក្តីរាយការណិតតាមរយៈរដ្ឋមន្ត្រី ឬ តំណាង



ស្ថាប័នពាក់ព័ត៌មាន "អាជ្ញាធរ" ។ របាយការណ៍នេះ ត្រូវសរបន្ទើមសារសង្គមបរបស់កិច្ចប្រជុំ ដោយ
ភ្នាប់ឯកសារនានា ហើយក្នុងរឿងធម្មាត់ត្រូវលើកជាអនុសាសន៍ បុ សំណើដោយជាមួយ ។

ចំពួកទី ១៧

ពិធីការនៅកិច្ចទុះហត្ថលេខាឌីកិច្ចព្រាមព្រៃន

មាត្រា ៣៣ :

"អាជ្ញាធរ" មានគុណភាពតំណែងខ្សោយជាតិបាល លើកលែកិច្ចសន្យា បុកិច្ចព្រមព្រៃននានាស្ថិសកម្មភាព មិន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ៣៤ :

៣៤.១. កម្មវិធី និង ពំរោះនានា ដែលចាក់ទៅនឹងកិច្ចប្រព័ន្ធដីការសកម្មភាពមិន ចាំបាច់ត្រូវមានអនុសញ្ញា រវាង "អាជ្ញាធរ" និង ភ្នាក់ងារផ្តល់ដំឡើយ ។

៣៤.២. កិច្ចព្រមព្រៃនផ្តល់ចិវារវានភ្នាក់ងារផ្តល់ដំឡើយ និង អនុការប្រព័ន្ធដីការ អាចចុះហត្ថលេខា ដោយខ្សោយការណ៍ ហើយមក្នុង "អាជ្ញាធរ" អាចធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ ។ ឯកសារដែលចាក់ទៅនឹងកិច្ចព្រមព្រៃនផ្តល់ចិវារចាំងនេះ ត្រូវធ្វើការតំណែងនៅក្នុងការដោន់នៃ "អាជ្ញាធរ" ។

ចំពួកទី ១៨

ការអនុទាននៃនិសព្យានាសាធារណៈ

មាត្រា ៣៥ :

"អាជ្ញាធរ" ជាតំណែងរបស់រាជរដ្ឋាភិបាល ហើយត្រូវសហការជាមួយស្ថាប័នទាំងអស់នៃរាជរដ្ឋាភិបាល ដើម្បីអនុវត្តសន្និសញ្ញា អនុសញ្ញា កិច្ចព្រមព្រៃន បុណ្ឌិតុបករណីអនុរដ្ឋាភិបាលទាំងឡាយក្នុងការបំពេញ ការត្រួតពិនិត្យរបស់ព្រះរាជាណាចក្រកម្ពុជាតាក់ទៅនឹងបញ្ហាស្ថិសកម្មភាពមិនបានស្ថិសកម្មភាព ។

មាត្រា ៣៦ :

"អាជ្ញាធរ" ត្រូវរការអភិវឌ្ឍនភេន ស្ថាប័ន អនុការប្រព័ន្ធដីការជាតិ និង អនុរដ្ឋាភិបាល ដែលធ្វើប្រព័ន្ធដីការ សកម្មភាពមិន មក្សមប្រជុំដើម្បីប្រមូលទិន្នន័យ លទ្ធផល បុបញ្ញដោយទេរៀត ដើម្បីរមចំណោកក្នុងការ យកចំណោកយករាយការណីជាតិតាមលំនៅបែបនៅក្នុងអនុរដ្ឋាភិបាល ស្ថិសកម្មភាពមិន ។ កិច្ចប្រជុំនេះ ត្រូវ

របៀបចំឡើងយ៉ាងហេរាបណាស់ឱ្យមានមួយខ្លួនធ្វើកំណត់ ដែលត្រូវធ្វើឈ្មោះការណ៍ដោយ
សហប្រជាជាតិ ។

ចំពុកទី ២០

ការអនុទត្តិនៃព្រារទីការហាមប្រាមការប្រើប្រាស់គ្រប់មិនគ្រប់ប្រភេទប្រជាមនុស្ស ត្រូវកំណត់ដោយ អនុក្រើសរើសយ៉ាងឡើក ។

ចារ្យា ៣៧ :

ការអនុវត្តន៍ច្បាប់ស្តីពីការហាមប្រាមការប្រើប្រាស់គ្រប់មិនគ្រប់ប្រភេទប្រជាមនុស្ស ត្រូវកំណត់ដោយ
អនុក្រើសរើសយ៉ាងឡើក ។

ចំពុកទី ២១

អនុវត្តន៍

ចារ្យា ៣៨ :

"អាជ្ញាធរ" ត្រូវឱ្យអង្គការប្រតិបត្តិករសកម្មភាពមិនជាតិ និងអនុវត្តន៍ជាតិ ដូលចូររាយការណ៍ស្តីពីអមេលន
ត្រពូរបស់ខ្លួន ។ "អាជ្ញាធរ" ជាអ្នកទទួលពេញច្បាប់ នូវអមេលនត្រពូរទាំងឡាយដែលជាដែកនៅក្នុងវិទី
សំរាប់សកម្មភាពមិន ហើយដែលម្នាស់ដើម្បីយដ្ឋានជាប់រដ្ឋាភិបាល ។ អង្គការប្រតិបត្តិករសកម្មភាពមិន
ទាំងអស់ ត្រូវធ្វើឯធមិតិបញ្ជាក់ជាទាយលើក្នុងក្រុងក្រុងខាងក្រោមខាងក្រោម នូវអមេលនត្រពូរ
ដែលម្នាស់ដើម្បីយដ្ឋានជាប់រដ្ឋាភិបាល ក្នុងរយៈពេលម្នាយសញ្ញាប័ណ្ណមុនចែងច្នៃលជាក់ស្អែក ។ "អាជ្ញាធរ"
និងធ្វើការត្រួតពិនិត្យ ក្នុងករណិចចំណេចជាក់ស្អែកត្រូវចែងច្នៃកដាក់នូវអមេលនត្រពូរទាំងនេះទៅតាម
ឡាយប់ និង បចប្បញ្ញត្តិរបស់កដ្ឋាភិបាល ។

ចារ្យា ៣៩ :

"អាជ្ញាធរ" មានការកិច្ចចុះឈើលបន្ទុកដូចជាដែកកិច្ចអភិវឌ្ឍន៍បច្ចេកទេសចិះដែលសម្រេច ដើម្បីលើក
កំណស់ និង ជូនច្បាប់សកម្មភាពបានសំអាតមិនឱ្យមានប្រសិទ្ធភាពការនៃពេលវេលាដែលបានបង្កើតឡើង រួមទាំងការស្រាវជ្រាវ
ការពិសោធន៍ៅ ការសាកល្បងគ្រឿងយន្ត និងបច្ចេកទេសចិះក្នុងព្រះរាជាណាចក្រកម្ពុជា ។ អង្គការដែល
មានបំណងអនុវត្តការស្រាវជ្រាវ ការពិសោធន៍ៅ និង ការសាកល្បងនេះ ត្រូវស្វែងរកដាក់ឡាយលើក្នុងក្រុងក្រុង
អគ្គលេខាដីការ "អាជ្ញាធរ" ។ រាយការណ៍ស្តីពីលទ្ធផលចុះឈើលបន្ទុកដូចជាបាយត្រូវជាក់ដូចមក "អាជ្ញាធរ" ។

មាត្រា ៤០ :

“អាជ្ញាធរ” និងជុរីយុទ្ធមានចលនាដាក់បញ្ជាផ្ទៃរដ្ឋបាលទិន្នន័យនិងបណ្តាប្រទេសដែលមានបញ្ជាចិន
ដើម្បីលើកកំពស់ការបើកបើក ការអប់វិនិយោគ សមត្ថភាពបច្ចេកទេសក្នុងប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសដែលមានបញ្ជាចិនទាំងនេះ ។

ចំណាំ ២១

អនុសាណម្បញ្ញត្តិ

មាត្រា ៤១ :

ក្នុងករណីមានការកិច្ចដែលទាក់ទងសកម្មភាពមីន មានពាក់ព័ន្ធលើសមត្ថកិច្ចរបស់ស្ថាប័នដែល នាយករដ្ឋមន្ត្រីជាមួកសំរេចរៀបចំបែងចំឡកការកិច្ចរាយ “អាជ្ញាធរ” និង ស្ថាប័នទាំងនេះ ។

មាត្រា ៤២ :

បទប្បញ្ញត្តិទាំងឡាយណាដែលផ្តូវយើងឱ្យដឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិភាគរហូតៗ ។

មាត្រា ៤៣ :

ផ្តូវមន្ត្រីទទួលបន្ទុកទិន្នន័យការគណៈដែលមន្ត្រី ផ្តូវមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអនុរាជាតិ សហដ្ឋមន្ត្រីក្រសួងមហាផ៊ែង សហដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្តូវមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ផ្តូវមន្ត្រីក្រសួងរៀបចំដែនដី នគរបាលនិយកម្ពុជា និង សំណង់ ផ្តូវមន្ត្រីក្រសួងសេដ្ឋកិច្ច ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និង យុវវិតិសម្រាប់ ផ្តូវមន្ត្រីក្រសួងអភិវឌ្ឍន៍ដែនដី ផ្តូវមន្ត្រី និង ផ្តូវលោខាតិការត្រូវបំក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុក្រឹត្យនេះតាមការកិច្ចរៀបចំរួមឱ្យប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះទទេ ។

ចូលចិត្ត

- ក្រសួងព្រះបរមាខ័ររៀង
- អគ្គលោខាតិការដ្ឋានក្រឹត្តិសកា
- អគ្គលោខាតិការដ្ឋានរដ្ឋសកា
- ខេត្តកាស៊ីសម្រួលនាយកដ្ឋានមន្ត្រី
- ផ្ទះមាត្រា ៤៣
- រាជកិច្ច
- កាលប្រចុះ-ឯកសារ

រាជធានីភ្នំពេញ ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០០៩ នាទី

